



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថវិកាសង្ខេបរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ២០២៥

BUDGET IN BRIEF FOR SUB-NATIONAL ADMINISTRATION
FISCAL YEAR 2025



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានបរិច្ឆាសន្តរប្រជាជន

មាតិកា



១. សេចក្តីផ្តើម	1
២. ក្របខ័ណ្ឌវិភាគឆ្នាំ ២០២៥.....	3
២.១ ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច	3
២.២ ក្របខ័ណ្ឌវិភាគឆ្នាំ ២០២៥	8
៣. វិភាគវិស័យកសិកម្ម ឆ្នាំ ២០២៥	11
៣.១ វិភាគវិស័យកសិកម្មឆ្នាំ ២០២៥	11
៣.២ វិភាគវិស័យកសិកម្ម ខេត្ត.....	14
៣.៣ វិភាគវិស័យកសិកម្ម ស្រុក	17
៣.៤ វិភាគវិស័យកសិកម្ម សង្កាត់.....	18
៤. វិភាគវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម	19
៤.១ ការវិភាគវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម	19
៤.២ ការវិភាគវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម	21
៥. សេចក្តីសន្និដ្ឋាន	23
៦. ឧបសម្ព័ន្ធ	25
៦.១ ចំណូលសារពើពន្ធរាជធានី ខេត្ត ឆ្នាំ ២០២៥	25
៦.២ ចំណូលមិនមែនសារពើពន្ធរាជធានី ខេត្ត ឆ្នាំ ២០២៥.....	26
៦.៣ ចំណាយវិភាគវិស័យកសិកម្ម ខេត្ត ឆ្នាំ ២០២៥	27
៦.៤ ចំណាយវិភាគវិស័យកសិកម្ម ខេត្ត ឆ្នាំ ២០២៥ តាមចំណាត់ថ្នាក់កម្មវិធី	28
៦.៥ ការវិភាគវិស័យកសិកម្ម សង្កាត់	30
៦.៦ ការវិភាគវិស័យកសិកម្មសម្រាប់ចំណាយអភិវឌ្ឍន៍សង្កាត់	31
៦.៧ ការវិភាគវិស័យកសិកម្មក្រុង ស្រុក.....	31
៦.៨ ការចែករំលែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត.....	32

បញ្ជីរូបភាព

ក្រាហ្វិកទី ១: កំណើនសេដ្ឋកិច្ចតាមវិស័យ ឆ្នាំ ២០១៦-២០២៥.....	4
ក្រាហ្វិកទី ២: បញ្ហាប្រឈម និងហានិភ័យម៉ាក្រូសេដ្ឋកិច្ច.....	6
ក្រាហ្វិកទី ៣: គំនូសបំព្រួញធាតុសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ជាកោណ-ដំណាក់កាលទី ១.....	7
ក្រាហ្វិកទី ៤: អាទិភាពគោលនយោបាយសំខាន់ៗ នៃថវិកាឆ្នាំ ២០២៥.....	9
ក្រាហ្វិកទី ៥: ថវិការដ្ឋបាលរាជធានី ខេត្ត ឆ្នាំ ២០២៥.....	15
ក្រាហ្វិកទី ៦: ថវិការបស់រដ្ឋបាលរាជធានី ខេត្ត ទាំង ២៥ ក្នុងឆ្នាំ ២០២៥.....	16
ក្រាហ្វិកទី ៧: ថវិការដ្ឋបាលក្រុង ស្រុក ឆ្នាំ ២០២៥.....	17
ក្រាហ្វិកទី ៨: ថវិការដ្ឋបាលឃុំ សង្កាត់ ឆ្នាំ ២០២៥.....	18
ក្រាហ្វិកទី ៩: ការផ្ទេរធនធានពីថ្នាក់ជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥.....	20
ក្រាហ្វិកទី ១០: វឌ្ឍនភាពនៃការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុរបស់ក្រសួង-ស្ថាប័ន.....	22

បញ្ជីតារាង

តារាងទី ១: សូចនាករសេដ្ឋកិច្ច ឆ្នាំ ២០២៣-២០២៥.....	3
តារាងទី ២: ចំណូល-ចំណាយថវិកាឆ្នាំ ២០២៤-២០២៥.....	10
តារាងទី ៣: ថវិកាចំណូល-ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៤-២០២៥.....	11
តារាងទី ៤: ប្រាក់បំណាច់ក្រុមប្រឹក្សាភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥.....	14

១. សេចក្តីផ្តើម

ច្បាប់ថវិកាឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា កំពុងបន្តជំរុញអនុវត្តយ៉ាងស្របកម្មស្រាវជ្រាវ ប្រកបដោយប្រសិទ្ធភាព និង ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្ត យ៉ាងមុតមាំឥតរាថយ និង កាន់តែស្វាហាប់ ឆ្លើយតបនឹងក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយ លើគ្រប់វិស័យ ដើម្បីបន្តឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត គឺប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នាពេលខាងមុខ ។ ឈរលើមូលដ្ឋាននេះ ច្បាប់ថវិកាឆ្នាំ ២០២៥ មានគោលដៅ បន្តគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស ការអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ឱ្យសម្រេចបាននូវលទ្ធផលផ្តែផ្កាជាអតិបរមា ។

ក្នុងក្របខ័ណ្ឌនេះ, កម្ពុជា ត្រូវខិតខំសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុង អត្រាមធ្យមប្រចាំឆ្នាំ ជុំវិញ ៦-៧% ក្នុងរយៈពេលមធ្យមខាងមុខ ដែលជាអន្តរកាលដ៏សំខាន់ របស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ព្រមទាំង បង្កើតការងារប្រកបដោយគុណភាពសម្រាប់យុវជន ក៏ដូចជាឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់នូវសេវាសាធារណៈសំខាន់ៗ ទាំងហេដ្ឋា- ចនាសម្ព័ន្ធរូបវន្ត សេវាអប់រំ សេវាសុខាភិបាល និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមទាំង របបសន្តិសុខសង្គម របបជំនួយសង្គម និងសុខុមាលភាពរបស់ប្រជាជនទូទៅ ការធានា សុវត្ថិភាពចំណូល ជាពិសេសសម្រាប់ប្រជាជនងាយរងគ្រោះ និងការកាត់បន្ថយ គម្លាតនៃ ការរីកចម្រើនរវាងទីក្រុង និងជនបទជាដើម ។ ក្នុងគោលដៅនេះដែរ, កម្ពុជាពិតជាត្រូវការ នូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ ដើម្បីអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ ទ្រទ្រង់ដល់ដំណើរការបរិវត្តកម្មស៊ីជម្រៅ ។

ជាការពិត, កម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំង ងាយនឹងទទួលរងនូវ ផលប៉ះពាល់អវិជ្ជមាន ពីកត្តាខាងក្រៅ ខណៈដែលទស្សនវិស័យសេដ្ឋកិច្ចសកល នៅបន្ត ត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ។ យ៉ាងណាមិញ ជាមួយគ្នានេះ កម្ពុជាក៏អាចនឹងទទួលបាននូវកាលានុវត្តភាពមួយចំនួនវិញដែរ ក្នុងលក្ខខណ្ឌដែលកម្ពុជា ចេះបត់បែន និងតាមទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និងពិភពលោក ដើម្បីបញ្ចៀស និងសម្រាលនូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលអាចកើតមានឡើងជា យថាហេតុ ។ ដូចនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនឱ្យបានល្អក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព និងត្រូវចេះប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់ លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគ ដើម្បី ទទួល និងទាក់ទាញបន្ថែម ការវិនិយោគ និងធុរកិច្ច ដែលអាចនឹងហូរចេញពីតំបន់មាន ជម្លោះពាណិជ្ជកម្មចូលមកកាន់កម្ពុជា ។

ជារួម, ក្នុងបរិការណ៍ដូចបានគូសបញ្ជាក់ខាងលើ, ថវិកាឆ្នាំ ២០២៥ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេស ការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំង ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ជាពិសេសដើម្បី សម្រេចឱ្យបានជាអតិបរមា នូវគោលដៅយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចេកោណ ដំណាក់កាលទី ១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។

២. ក្របខ័ណ្ឌវិភាគឆ្នាំ ២០២៥

២.១ ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច

ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃក្រោមសម្មតិកម្មថា សេដ្ឋកិច្ច សកល និងតំបន់ នឹងបន្តដំណើរលើមាត់ស្តារ និងជំរុញកំណើនឡើងវិញ បន្ទាប់ពីទទួលរង ការប៉ះទង្គិចផ្ទុនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើងដល់ កម្រិតសក្តានុពលនៅឡើយ ។ ទន្ទឹមនេះ ស្ថានភាពសង្គម-សេដ្ឋកិច្ច នៃប្រទេសជាដៃគូ សំខាន់ៗរបស់កម្ពុជានឹងវិវត្តកាន់តែវិជ្ជមាន ហើយភាពតានតឹងខាងគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ នឹងមានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលល្អ មកលើសេដ្ឋកិច្ច កម្ពុជា ស្របពេលដែលចលនការនៃការកែទម្រង់ស៊ីជម្រៅក្នុងប្រទេស នឹងបន្តហុចផល ជាផ្នែផ្កា និងរួមចំណែកជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍ ។ ឈរលើមូលដ្ឋាននេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍នឹងមានកំណើនក្នុងអត្រា ៦,៣% ក្នុងឆ្នាំ ២០២៥ និង មាន សូចនាករសំខាន់ៗ ដូចខាងក្រោម៖


តារាងទី ១: សូចនាករសេដ្ឋកិច្ច ឆ្នាំ ២០២៣-២០២៥

សូចនាករសេដ្ឋកិច្ច	២០២៣ ប៉ាន់ស្មាន	២០២៤ ប៉ាន់ស្មាន	២០២៥ ព្យាករ
ផលស ថ្លៃបច្ចុប្បន្ន (ប៊ីលានរៀល)	177 036	192 005	209 163
កំណើន ផលស ពិត (%)	5,0%	6,0%	6,3%
ផលស សម្រាប់មនុស្សម្នាក់ (ដុល្លារអាមេរិក)	2 520	2 713	2 924
អត្រាអតិផរណា (កំណើនជាមធ្យមប្រចាំឆ្នាំ)	2,1%	2,7%	2,5%
អត្រាប្តូរប្រាក់ (រៀល/ដុល្លារអាមេរិក)	4 110	4 083	4 069
សមតុល្យគណនីចរន្ត (រួមបញ្ចូលបង្វែរ) (%នៃផលស)	1,3%	-1,5%	-2,6%
ទុនបម្រុងអន្តរជាតិ (លានដុល្លារអាមេរិក)	19 998	22 303	24 423
ទុនបម្រុងអន្តរជាតិ (ចំនួនខែនៃការនាំចូល)	8,2	8,0	7,5

ចិញ្ចឹមសត្វ ត្រូវបានព្យាករថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈ **អនុវិស័យនេសាទ** ត្រូវបានព្យាករថានឹងមានកំណើនល្អ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ត្រីទឹកសាបដែលនឹងត្រូវបានបន្តស្ដារឡើងវិញ ដោយសារការបង្ក្រាបបទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ។


យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាពីកត្តាខាងក្រៅ អាចនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ដោយផ្ទាល់ និងប្រយោល ដោយសារកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចតូច ហើយបើកចំហ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយប្រវត្តិផលិតកម្ម ក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ, ចំពោះកត្តាខាងក្នុង កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាជាចរនាសម្ព័ន្ធមួយចំនួនផងដែរ ដែលធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសភាពយឺតយ៉ាវ និងភាពប្រកួតប្រជែងមានកម្រិត ។

ក្រាហ្វិកទី ២: បញ្ហាប្រឈម និងហានិភ័យម៉ាក្រូសេដ្ឋកិច្ច



ការលេចឡើងនូវនិន្នាការថ្មីៗ តម្រូវឱ្យកម្ពុជាខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ឱ្យកាន់តែមានភាពប្រកួតប្រជែង ដើម្បីស្រូប និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្តកសាងភាពធននៃសង្គម និងសេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ចៀសហានិភ័យដែលនឹងកើតឡើងក្នុងពេលខាងមុខដោយថាហេតុ ។ ដូចនេះ ជាទិសដៅយុទ្ធសាស្ត្រ និងគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការកែទម្រង់ជាចរនាសម្ព័ន្ធ និងជាប្រព័ន្ធ ព្រមទាំងពង្រឹងការកសាងភាពធននៃសេដ្ឋកិច្ច និងសង្គម ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ ដោយផ្ដោតលើការអនុវត្តអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ជាការណា-ដំណាក់កាលទី ១ ។

ក្រាហ្វិកទី ៣: គំនូសបំព្រួញធាតុសំខាន់ៗ នៃយុទ្ធសាស្ត្របញ្ជាការណា-ដំណាក់កាលទី ១



២.២ ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥

ផ្អែកលើមូលដ្ឋាននៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចខាងលើ និងការវិវត្តជាក់ស្តែងនៃស្ថានភាពហិរញ្ញវត្ថុសាធារណៈ ព្រមទាំងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាភាគតែខ្ពស់, គោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេលមធ្យមខាងមុខ ត្រូវបានរៀបចំឡើង ដោយប្រកាន់យកនូវជំហាននៃការបន្តអនុវត្ត **ជំហានគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន** ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលមធ្យម តាមរយៈការចាប់ផ្តើមកសាងទ្រនាប់ថវិកាឡើងវិញ បន្ទាប់ពីបានអនុវត្តគោលនយោបាយវិគ្គារកម្មចំណាយ ក្នុងការអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ច ឆ្នាំ ២០២០-២០២៣ ទប់ទល់នឹងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ ។

ដើម្បីសម្រេចបាននូវគោលបំណងគោលនយោបាយ និងទិសដៅអាទិភាពដែលបានដាក់ចេញ, ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥ ត្រូវបានកំណត់ដូចខាងក្រោម៖

ចំណូលសរុបថវិកា ត្រូវបានគ្រោងចំនួន ៣១ ៥៩៨ ០៧៣ លានរៀល សមមូលនឹង ១៥,១១% នៃផលស ដែលក្នុងនោះ ចំណូលថ្នាក់ជាតិ មានប្រមាណ ២៩ ០៤៥ ៨៦៣ លានរៀល និងចំណូលថ្នាក់ក្រោមជាតិ មានប្រមាណ ២ ៥៥២ ២១០ លានរៀល ។

ចំណាយសរុបថវិកា ត្រូវបានគ្រោងចំនួន ៣៧ ៩៥០ ៣៨៥ លានរៀល សមមូលនឹង ១៨,១៤% នៃផលស ដែលក្នុងនោះ ចំណាយសរុបថ្នាក់ជាតិមានប្រមាណ ៣៥ ៣៩៨ ១៧៥ លានរៀល និងចំណាយសរុបថ្នាក់ក្រោមជាតិមានប្រមាណ ៤ ០៥២ ២១០ លានរៀល ។

ឧត្តភាពថវិកាសរុប ក្នុងឆ្នាំ ២០២៥ មានទំហំ ៣,០៤% នៃផលស ខណៈ រាជរដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ១,១៦% នៃផលស បន្ថែមទៀត សម្រាប់លៃសំបំណុលសាធារណៈក្នុង និងក្រៅប្រទេស ។

តម្រូវការហិរញ្ញប្បទាននេះ នឹងត្រូវបំពេញដោយ៖ (១). ហិរញ្ញប្បទានក្នុងប្រទេស ក្នុងទំហំ ០,២៤% នៃ ផលស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និង (២). ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៣,៩៦% នៃផលស ដែល ០,៩៤% នៃផលស ជាមូលនិធិទ្រទ្រង់ថវិកា និង ៣,៩០% នៃផលស ជាថវិកាវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ។

តារាងទី ៤: អាទិភាពគោលនយោបាយសំខាន់ៗ នៃថវិកាឆ្នាំ ២០២៥

	បន្តការពារសន្តិភាព ស្ថិរភាពនយោបាយ សមិទ្ធផលសង្គម និងជំរុញដោះស្រាយបញ្ហាគ្រោះអាសន្ននានាក្នុងសង្គម ដើម្បីរក្សាសុវត្ថិភាព និងសុខដុមរមនាប្រជាជន
	បន្តថែរក្សាសមិទ្ធផល នៃការអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក
	បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងគាំទ្រដល់វិស័យឥន្លឺ ដែលមានស្រាប់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម
	ជំរុញការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាពការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់កម្រិត
	លើកកម្ពស់ភាពជាដៃគូក្នុងសង្គម លើកកម្ពស់វប្បធម៌ និងសុខុមាលភាពប្រជាជន សម្រាប់គ្រឿងខ្លួនជាប្រជាជននៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់
	បន្តជំរុញពិពិធកម្មសេដ្ឋកិច្ច គាំទ្រដល់បរិយាកាសប្រកួតប្រជែង សំដៅអភិវឌ្ឍវិស័យដែលជាប្រភពថ្មីនៃកំណើន
	កសាងជាជំហានៗឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម
	បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្លែគ្រប់ប្រភេទ ទាំងរឹង និងទន់ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម
	បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបែតង
	បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីរំកិលទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីរំកិលទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីរំកិលទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
	បន្តលើកស្ទួយវិស័យឯកជន ដោយគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

តារាងទី ២: ចំណូល-ចំណាយថវិកាឆ្នាំ ២០២៤-២០២៥

ចំណូល-ចំណាយ	២០២៤		២០២៥	
	លានរៀល	% ផលស	លានរៀល	% ផលស
ចំណូលសរុបថវិកា	32,508,940	16.93%	31,598,073	15.11%
. ថ្នាក់ជាតិ	29,895,980	15.57%	29,045,863	13.89%
. ថ្នាក់ក្រោមជាតិ	2,612,960	1.36%	2,552,210	1.22%
១. ចំណូលចរន្ត	31,304,611	16.30%	30,388,877	14.53%
. ថ្នាក់ជាតិ	28,836,477	15.02%	27,869,403	13.32%
. ថ្នាក់ក្រោមជាតិ	2,468,134	1.29%	2,519,474	1.20%
២. ចំណូលមូលធន	1,204,329	0.63%	1,209,196	0.58%
ចំណាយសរុបថវិកា	37,110,404	19.33%	37,950,385	18.14%
. ថ្នាក់ជាតិ	34,497,444	17.97%	35,398,175	16.92%
. ថ្នាក់ក្រោមជាតិ	4,331,871	2.26%	4,421,580	2.11%
១. ចំណាយចរន្ត	25,883,798	13.48%	26,054,019	12.46%
. ថ្នាក់ជាតិ	23,805,838	12.40%	23,901,809	11.43%
. ថ្នាក់ក្រោមជាតិ	3,796,871	1.98%	4,021,580	1.92%
២. ចំណាយមូលធន	11,226,606	5.85%	11,896,366	5.69%
. ថ្នាក់ជាតិ	10,691,606	5.57%	11,496,366	5.50%
. ថ្នាក់ក្រោមជាតិ	535,000	0.28%	400,000	0.19%

៣. ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥


៣.១ ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥

ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបែងចែកជា បីប្រភេទ គឺថវិកាដ្ឋបាលរាជធានី ខេត្ត, ថវិកាដ្ឋបាលក្រុង ស្រុក ខណ្ឌ និងថវិកាដ្ឋបាលឃុំ សង្កាត់ ។ កញ្ចប់ថវិកាបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥ ត្រូវបានគ្រោង ដោយចំណូលស្មើនឹងចំណាយក្នុងទំហំប្រមាណ ៧ ១៩៣ ៦៦៣,៦ លានរៀល ឬប្រមាណជា ១ ៧៦៦ លានដុល្លារអាមេរិក សមមូលនឹង ៣,៤៤% នៃផលស និងមានកំណើន ៣,២% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤ ។

តារាងទី ៣: ថវិកាចំណូល-ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៤-២០២៥

ចំណូល-ចំណាយ	២០២៤		២០២៥	
	លានរៀល	លានរៀល	កំណើនជា%	ចំណែកជា%
ចំណូលសរុប	6,969,158	7,193,664	3.2%	100.00%
ចំណូលចរន្ត	6,969,158	7,193,664	3.2%	100.00%
ចំណូលសារពើពន្ធ	2,214,721	2,218,739	0.2%	30.8%
ចំណូលមិនមែនសារពើពន្ធ	253,413	300,735	18.7%	4.2%
ចំណូលផ្សេងៗ	4,501,024	4,674,190	3.8%	65.0%
- ឧបត្ថម្ភពីថវិកាថ្នាក់ជាតិ	4,356,199	4,641,454	6.5%	65.0%
- បូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិ	144,826	32,736	-77.4%	0.5%
ចំណាយសរុប	6,969,158	7,193,664	3.2%	100.00%
ចំណាយចរន្ត	6,434,158	6,793,664	5.6%	94.4%
ចំណាយបន្ទុកបុគ្គលិក	3,183,527	3,247,988	2.0%	47.8%
ចំណាយមិនមែនបន្ទុកបុគ្គលិក	3,250,631	3,545,676	9.1%	52.2%
ចំណាយមូលធន	535,000	400,000	-25.2%	5.6%

តារាងទី ៦: ថវិការបស់រដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ ២០២៥ *



* គួរលេខចំណាយរបស់រដ្ឋបាលរាជធានីខេត្តនេះ រួមបញ្ចូលនូវការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

៣.៣ ថវិការដ្ឋបាលក្រុង ស្រុក

ថវិការដ្ឋបាលក្រុង ស្រុក ឆ្នាំ ២០២៥ មានចំនួន ២ ៣៤១ ៥១៩,៩ លានរៀល ឬប្រមាណជា ៥៧៦,៧ លានដុល្លារអាមេរិក ពោលគឺមានកំណើន ១២,៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤ ។ ប្រភពចំណូលរបស់រដ្ឋបាលក្រុង ស្រុក រួមមាន៖

- ចំណូលមិនមែនសារពើពន្ធ ១២ ០១៩ លានរៀល;
- ការឧបត្ថម្ភពីថ្នាក់ជាតិ ២ ៣១២ ៤៦៤,៩ លានរៀល ដែលក្នុងនោះ ៤៦១ ៣៨៣ លានរៀល ជាថវិកាពីមូលនិធិក្រុង ស្រុក, ឧបត្ថម្ភការិយាល័យមន្ទីរជំនាញ ១៩ វិស័យ និង ១ ៧៥៣ ៧៨៨,៩ លានរៀល ជាថវិកាសម្រាប់អនុវត្តការប្រគល់មុខងារអប់រំ ៣ និងការិយាល័យអប់រំ;
- មូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិ ១៧ ០៣៦ លានរៀល ដែលបានមកពីលទ្ធផលនៃការបិទបញ្ជីថវិកាឆ្នាំ ២០២៣ ។

ថវិការបស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ ២០២៥ ត្រូវបានបែងចែកទៅជាប្រភេទចំណាយតាមចំណាត់ថ្នាក់សេដ្ឋកិច្ចរួមមាន៖ ចំណាយបន្ទុកបុគ្គលិក ១ ៩១៧ ៥២១,៥ លានរៀល មានកំណើន ២,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤ និងចំណាយមិនមែនបន្ទុកបុគ្គលិក ៤២៣ ៩៩៨,៤ លានរៀល មានកំណើន ១២,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤ ។

តារាងទី ៧: ថវិការដ្ឋបាលក្រុង ស្រុក ឆ្នាំ ២០២៥



៣.៤ ថវិការដ្ឋបាលឃុំ សង្កាត់

ថវិការដ្ឋបាលឃុំ សង្កាត់ ឆ្នាំ ២០២៥ មានចំនួន ១ ២៩៧ ៦៤២ លានរៀល ឬ ប្រមាណជា ៣១៩,៦ លានដុល្លារអាមេរិក ពោលគឺមានកំណើន ១២,៨% ធៀបនឹងច្បាប់ ថវិកាឆ្នាំ ២០២៤ ។ ប្រភពចំណូលរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ ២០២៥ រួមមាន៖

- មូលនិធិឃុំ សង្កាត់ ១ ០០៩ ២៧៧ លានរៀល
- ធនធានបន្ថែមសម្រាប់ចំណាយអភិវឌ្ឍន៍ឃុំ សង្កាត់ ២៨៨ ៣៦៥ លានរៀល

ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានបែងចែកទៅជាប្រភេទចំណាយតាមចំណាត់ថ្នាក់ សេដ្ឋកិច្ច រួមមាន៖ ចំណាយបន្ទុកបុគ្គលិក ៤១៣ ៧៣៣ លានរៀល ដែលមានកំណើន ៤,៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤ និងចំណាយមិនមែនបន្ទុកបុគ្គលិក ៨៨៣ ៩០៩ លានរៀល ដែលមានកំណើន ១៦,៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៤។

តារាងទី ៨: ថវិការដ្ឋបាលឃុំ សង្កាត់ ឆ្នាំ ២០២៥



៤. រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យការងាររដ្ឋបាល

វិស័យការងាររដ្ឋបាល សំដៅដល់ការផ្ទេរការទទួលខុសត្រូវ និងអំណាចដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ធនធានរបស់ខ្លួនតាមឆន្ទានុសិទ្ធិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ វិស័យការងាររដ្ឋបាលនៅកម្ពុជា ត្រូវបានធ្វើឡើងក្នុងទិដ្ឋភាពសំខាន់ៗដូចជា ការផ្ទេរធនធានពី ថ្នាក់ជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ, ការផ្ទេរធនធានរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ, ការប្រគល់ចំណូលពីប្រភពនៅមូលដ្ឋានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារពី ក្រសួង ស្ថាប័នថ្នាក់ជាតិជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាដើម ។

៤.១ ការផ្ទេរធនធានពីថ្នាក់ជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ

ក្នុងរយៈពេលកន្លងទៅ, រាជរដ្ឋាភិបាលបានបន្តជំរុញការផ្តល់ធនធានឱ្យបានសមស្រប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរធនធានពីចំណូលចរន្តថវិកាថ្នាក់ជាតិទៅ មូលនិធិក្រុង ស្រុក, មូលនិធិឃុំ សង្កាត់ និងមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ។ ប្រភេទចំណូល សារពើពន្ធមួយចំនួនដូចជា ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធលើល្បែងចលនាទ្រព្យ និង អចលនទ្រព្យ ព្រមទាំងចំណូលមិនមែនសារពើពន្ធមួយចំនួនទៀត ត្រូវបានប្រគល់ ដើម្បីជា តុលាប្រយោជន៍ដល់ថវិការដ្ឋបាលរាជធានី ខេត្ត ។ ស្របពេលដែលចំណូលរបស់រដ្ឋបាល រាជធានី ខេត្ត បន្តកើនឡើង, ចំណូលសារពើពន្ធ មួយចំណែករបស់រដ្ឋបាលរាជធានី ខេត្ត ត្រូវបានបែងចែកបន្តដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយលើ ការអភិវឌ្ឍមូលដ្ឋាន ។

ក្រាហ្វិកទី ៩: ការផ្ទេរធនធានពីថ្នាក់ជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៥



៤.២ ការផ្ទេរមុខងារពីរដ្ឋបាលថ្នាក់ជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ការផ្ទេរមុខងារ និងការធ្វើសមាហរណកម្មការិយាល័យជំនាញ ទាំង២០វិស័យរបស់មន្ទីរជំនាញរាជធានី ខេត្ត ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ៖ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល, ការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍមូលដ្ឋាន, រាជរដ្ឋាភិបាលបានធ្វើសមាហរណកម្ម ការិយាល័យមន្ទីរជំនាញ ដោយភ្ជាប់ជាមួយនឹងការផ្ទេរធនធាននៃការិយាល័យជំនាញ ទាំង ២០វិស័យ របស់មន្ទីររាជធានី ខេត្ត ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរួមមាន ដូចខាងក្រោម៖

ការិយាល័យជំនាញដែលត្រូវបានធ្វើសមាហរណកម្មនៅក្នុងរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ

- | | |
|--|---|
| • ការិយាល័យនៃមន្ទីរផែនការ | • ការិយាល័យនៃមន្ទីរអប់រំ និងថាមពល |
| • ការិយាល័យនៃមន្ទីររៀបចំផែនការ និងសំណង់ | • ការិយាល័យនៃមន្ទីរពាណិជ្ជកម្ម |
| • មណ្ឌលសាកល្បងយុត្តិធម៌ | • ការិយាល័យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ |
| • ការិយាល័យនៃមន្ទីរព័ត៌មាន | • ការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ |
| • ការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ | • ការិយាល័យនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ |
| • ការិយាល័យនៃមន្ទីរបរិស្ថាន | • ការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូន |
| • ការិយាល័យនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | • ការិយាល័យនៃមន្ទីរទេសចរណ៍ |
| • ការិយាល័យនៃមន្ទីរធម្មការ និងសាសនា | • ការិយាល័យនៃមន្ទីរធនធានទឹក និងឧតុនិយម |
| • ការិយាល័យនៃមន្ទីរកិច្ចការនារី | • ការិយាល័យនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ |
| • ការិយាល័យនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | • ការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡា |

ការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុរបស់ក្រសួង-ស្ថាប័ន៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌដើម្បីប្រើប្រាស់ និងអនុវត្តមុខងារជាក់លាក់មួយចំនួន ដែលបានផ្ទេរពីក្រសួង ស្ថាប័ន ។ ក្នុងឆ្នាំ២០២៥, ការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិសំខាន់ៗ រួមមាន មុខងាររបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងក្រសួងអភិវឌ្ឍន៍ជនបទ ។

	ក្រសួងសុខាភិបាល៖ ឆ្នាំ ២០២៥ គឺជាឆ្នាំទី ៥ នៃការអនុវត្តការប្រគល់មុខងារសុខាភិបាល និងធនធានភ្ជាប់លក្ខខណ្ឌ សម្រាប់មន្ទីរសុខាភិបាល រាជធានី ខេត្ត ទាំង២៥ ដែលថវិកាគ្រោងសម្រាប់ការផ្ទេរមុខងារនេះមានប្រមាណ ៩២៦ ៥៥៨ លានរៀល ។
	ក្រសួងអប់រំ យុវជន និងកីឡា៖ ចាប់ពីឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការផ្ទេរមុខងារចំនួន ៣ ដែលរួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដោយថវិកាគ្រោងសម្រាប់ការអនុវត្តមុខងារនេះមានប្រមាណ ១ ៨៤៥ ៥២៩,៩ លានរៀល ក្នុងឆ្នាំ ២០២៥ ដែលមានវិស័យអប់រំ ៣ និងការវិបាល័យអប់រំ ។
	ក្រសួងបរិស្ថាន៖ ក្នុងឆ្នាំ ២០២៥, រដ្ឋបាលក្រុងគោលដៅ ចំនួន ៣២ ទទួលបានការវិភាជកញ្ចប់ថវិកាអនាម័យបរិស្ថាន និងគ្រប់គ្រងសំណល់រឹង នៅទីប្រជុំជន ចំនួន ៨ ០០០ លានរៀល ក្នុងមួយក្រុង ។
	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ចាប់ពីឆ្នាំ ២០២០, ថវិកាសម្រាប់ការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ ចំនួន ២០ ដែលសរុបមានប្រមាណ ៤ ៩២៨ លានរៀល ត្រូវបានគ្រោង និងធានាដោយប្រភពធនធានផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ១៨ ។
	ក្រសួងអភិវឌ្ឍន៍ជនបទ៖ ប្រតិភូកម្មមុខងារក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានផ្ដោតលើក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពត ចាប់ពីឆ្នាំ២០១៦មក ដើម្បីអនុវត្តមុខងារចំនួន ៣ រួមមាន ការលើកកម្ពស់អនាម័យជនបទ, ការងារជួសជុលអណ្តូងទឹក និងការថែទាំជាប្រចាំផ្លូវជនបទ ដែលគ្រោងថវិកា ក្នុងឆ្នាំ ២០២៥ មានប្រមាណ ៤១០ លានរៀល។

ថវិកាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយប្រកាន់យកជំហរ **គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន** ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវន្ត នូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយសំខាន់ៗ ជាពិសេស ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពខ្ពស់នូវ **កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ជាការណែនាំណាកំកាល ទី១** របស់រាជរដ្ឋាភិបាល ។ ក្របខ័ណ្ឌថវិកានេះ មានគោលដៅធានាក្បួនរូបសមិទ្ធផលនៃការអភិវឌ្ឍទាំងពួង ដែលសម្រេចបាននៅក្នុងនីតិកាលមុនៗកន្លងមក ជាពិសេស ការរក្សាការពារឱ្យបានដាច់ខាតនូវសន្តិភាព និងអធិបតេយ្យភាពរបស់កម្ពុជា ក្នុងឋានៈជាមិត្តមួយ ដែលមានឯករាជ្យភាពពេញបរិបូណ៌ និងការខំប្រឹងប្រែងឈរឡើងដើម្បីធ្វើជាម្ចាស់លើដោតវាសនារបស់ខ្លួន ដោយខ្លួនឯង ទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត ។

ថវិកាឆ្នាំ២០២៥ នេះ គឺជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត ។ ថវិកាឆ្នាំ ២០២៥ គឺជាការឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង ស្ថាប័ន ជាពិសេសការផ្សារភ្ជាប់សកម្មភាពអនុវត្តការងារប្រចាំថ្ងៃទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង ស្ថាប័ន ក៏ដូចជាគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល ដែលរួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការជួសជុលនិងការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទលំសេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ការរៀបចំខ្លួនសម្រាប់ឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេស

៦. ឧបសម្ព័ន្ធ

សេវាអប់រំ សេវាសុខាភិបាល សេវាយុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការកែទម្រង់អភិបាលកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព សមធម៌សង្គម ចីរភាព និងភាពអាចទ្រទ្រង់បាននៃថវិកា ។

ថវិកាឆ្នាំ ២០២៥ ត្រូវបានប្រសិទ្ធនាមថាជា “ថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយឆន្ទៈមោះមុត និងការប្តូរប្តូរ ក្នុងការឆ្លងកាត់ និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់បរិយាបន្ន និងមានចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះ ប្រកបដោយសមធម៌” ។

៦.១ ចំណូលសារពើពន្ធរាជធានី ខេត្ត ឆ្នាំ ២០២៥

ឯកតា៖ លានរៀល

ល.រ	ប្រភេទចំណូលសារពើពន្ធ	២០២៤	២០២៥
1	ពន្ធលើឈ្នួលចលននិងអចលនទ្រព្យ (រូបវន្តបុគ្គល)	399,160	438,250
2	អាករសម្រាប់បំភ្លឺសាធារណៈ	267,000	327,002
3	អាករលើការស្នាក់នៅ	14,966	19,683
4	ពន្ធប៉ាតង់	96,077	105,737
5	ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ	419,377	426,323
6	ពន្ធប្រថាប់ត្រា លើតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់	758,275	651,708
7	ពន្ធប្រថាប់ត្រា លើតម្លៃមធ្យោបាយដឹកជញ្ជូន ឬ យានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់	15,185	15,186
8	ពន្ធប្រថាប់ត្រា លើតម្លៃភាគហ៊ុនចំពោះការផ្ទេរ	6,109	8,503
9	ពន្ធប្រថាប់ត្រា លើតម្លៃកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬ សេវា	5,341	5,498
10	ពន្ធប្រថាប់ត្រា លើលិខិតមានលក្ខណៈគតិយុត្តិ	1,643	2,289
11	ពន្ធលើអចលនទ្រព្យ (រូបវន្តបុគ្គល)	158,151	162,292
12	ពន្ធលើអចលនទ្រព្យ (នីតិបុគ្គល)	24,411	25,208
13	ពន្ធលើដីធ្លីមិនបានប្រើប្រាស់	22,004	3,039
14	ពន្ធលើផ្ទាំងផ្សព្វផ្សាយ	27,023	28,021
សរុបរួម		2,214,721	2,218,739

៦.២ ចំណូលមិនមែនសារពើពន្ធរាជធានី ខេត្ត ត្បូង ២០២៥

ឯកតា៖ លានរៀល

ល.រ	ប្រភេទមិនមែនចំណូលសារពើពន្ធ	២០២៤	២០២៥
1	ផលពីនេសាទ	956	794
2	សម្បទានរ៉ែ	42,703	109,743
3	ចំណាតយានជំនិះ	2,141	2,090
4	ចំណាតជលយាន	339	405
5	ផលទុននៃសកម្មភាពទេសចរណ៍	870	988
6	ផលទុននៃសកម្មភាពវប្បធម៌	35	65
7	ផលទុនពីវិទ្យុនិងទូរទស្សន៍	96	42
8	ផលទុនផ្សេងៗទៀត	19,659	23,168
9	លក់ឯកសារ លក់ប័ត្រ និងលិខិតបោះពុម្ពផ្សេងៗ	297	157
10	ផលពីការបង្កើតសហគ្រាស	4,007	4,191
11	ផលពីការបង់សិទ្ធិប្រឡង	179	56
12	ចំណូលពីការអនុញ្ញាតិរដ្ឋបាល ទម្រង់ការរដ្ឋបាល និងគ្រប់គ្រងរដ្ឋបាលផ្សេងៗ	2,623	2,224
13	កម្រៃនៃការថែទាំ	886	1,017
14	សេវាសុវិយោធន៍	113,722	102,198
15	សេវាសំណង់	7,440	5,360
16	ផលពីសេវាផ្សេងៗទៀត	5,560	1,243
17	ចំណូលពីសក្តានុពលធានា	963	954
18	ការផ្តល់កន្លែងលក់ដូរក្នុងទីផ្សារ	3,689	3,855
19	ចំណូលពីកំពង់ចម្លង	942	920
20	ចំណូលពីយើងក្រី និងកន្លែងបែងចែកផលិតផល	115	119
21	ចំណូលពីការស៊ីផ្សារ	3,236	3,491
22	ផលពីការផ្តល់ទ្រព្យសម្បត្តិអចលនផ្សេងៗ	455	344
23	ចំណូលពីអាជ្ញាបណ្ណក្នុងស្រុក	2,296	3,051
24	ការផ្តល់ដីទំនេរ	158	34
25	ការផ្តល់ដីមានអគារ	75	38
26	ការផ្តល់អគារ ឬសំណង់ផ្សេងៗ	85	
27	ចំណូលពីការផ្តល់លិខិតឆ្លងដែន	3,594	3,784
28	ចំណូលពីការចុះបញ្ជីយានយន្ត និងជលយាន	4,768	3,130
29	ចំណូលពីការផ្តល់ប័ណ្ណបើកបរគ្រប់ប្រភេទ	7,700	6,094
30	ផលពីការត្រួតពិនិត្យអនាម័យសត្វ	3,934	3,964
31	ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន	2,118	1,989
32	ផលពីការចូលរួមចំណែកការពារបរិស្ថាន	840	867
33	ការពិន័យនិងការដាក់ទណ្ឌកម្មពិន័យជាប្រាក់	2,068	2,343
34	ផលពីការពិន័យផ្សេងៗ	30	-
សរុបរួម		238,579	288,716

៦.៣ ចំណាយថវិការដ្ឋបាលរាជធានី ខេត្ត ត្បូង ២០២៥*

ឯកតា៖ លានរៀល

ល.រ	រាជធានីខេត្ត	ចំណាយបន្ត	ចំណាយមូលធន	ចំណាយសរុប
1	បន្ទាយមានជ័យ	79,343	6,482	85,825.4
2	បាត់ដំបង	101,043	495	101,537.6
3	កំពង់ចាម	86,076	1,690	87,766.1
4	កំពង់ឆ្នាំង	62,840	680	63,520.3
5	កំពង់ស្ពឺ	59,612	31,067	90,678.7
6	កំពង់ធំ	60,573	5,649	66,222.0
7	កំពត	72,602	4,447	77,049.4
8	កណ្តាល	152,198	8,406	160,604.4
9	កោះកុង	40,880	826	41,705.6
10	ក្រចេះ	55,525	-	55,525.3
11	មណ្ឌលគីរី	37,862	-	37,862.0
12	រាជធានីភ្នំពេញ	829,518	135,270	964,787.9
13	ព្រះវិហារ	36,132	3,638	39,769.9
14	ព្រៃវែង	104,127	8,000	112,126.9
15	ពោធិ៍សាត់	46,088	4,297	50,384.9
16	រតនគិរី	36,234	5,600	41,833.9
17	សៀមរាប	109,330	1,490	110,820.0
18	ព្រះសីហនុ	92,722	2,240	94,962.2
19	ស្ទឹងត្រែង	35,280	-	35,280.3
20	ស្វាយរៀង	62,811	5,636	68,446.5
21	តាកែវ	91,859	825	92,684.1
22	ឧត្តរមានជ័យ	43,557	-	43,556.6
23	កែប	21,674	6,000	27,673.6
24	ប៉ៃលិន	23,978	400	24,377.8
25	ត្បូងឃ្មុំ	74,889	5,662	80,550.6
26	ឧបត្ថម្ភធន	737,750	161,200	898,950.0
សរុបរួម		3,154,502	400,000	3,554,502.0

* រួមបញ្ចូលនូវការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានីខេត្ត ។

៦.៤ ចំណាយថវិកាប្រែប្រួលអាជីវកម្ម ខេត្ត ឆ្នាំ ២០២៥ តាមចំណាត់ថ្នាក់កម្មវិធី

ឯកតា៖ លានរៀល

[illegible]

កម្មវិធី អនុកម្មវិធី	ឈ្មោះគម្រោង	ឆ្នាំទី១	ឆ្នាំទី២	ឆ្នាំទី៣	ឆ្នាំទី៤	ឆ្នាំទី៥	ឆ្នាំទី៦	ឆ្នាំទី៧	ឆ្នាំទី៨	ឆ្នាំទី៩	ឆ្នាំទី១០	ឆ្នាំទី១១	ឆ្នាំទី១២	ឆ្នាំទី១៣	ឆ្នាំទី១៤	ឆ្នាំទី១៥	ឆ្នាំទី១៦	ឆ្នាំទី១៧	ឆ្នាំទី១៨	ឆ្នាំទី១៩	ឆ្នាំទី២០	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប	សរុប</
----------------------	-------------	----------	----------	----------	----------	----------	----------	----------	----------	----------	-----------	-----------	-----------	-----------	-----------	-----------	-----------	-----------	-----------	-----------	-----------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	------	--------

៦.៥ ការវិភាគមូលនិធិឃុំ សង្កាត់

ការវិភាគមូលនិធិឃុំ សង្កាត់ ជូនរដ្ឋបាលឃុំ សង្កាត់នីមួយៗ ត្រូវអនុវត្តដោយផ្អែកលើគោលការណ៍ ដូចខាងក្រោម៖

១. ចំណាយសរុបសម្រាប់ឧបត្ថម្ភ របស់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីភូមិ
២. ចំណាយសរុបសម្រាប់ប្រតិបត្តិការរដ្ឋបាល មិនឱ្យលើសពី ១៧% នៃមូលនិធិឃុំ សង្កាត់
 - ចំនួន ៤០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ៦០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនសមាជិកក្រុមប្រឹក្សា
៣. ចំណាយសម្រាប់សេវាសង្គម និងអនាម័យបរិស្ថាន សម្រាប់ឆ្នាំ ២០២៥ មានចំនួន ១៣% នៃមូលនិធិឃុំ សង្កាត់សរុប ដកចំណាយសរុបសម្រាប់ប្រាក់ឧបត្ថម្ភរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីភូមិ និងបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលត្រូវបែងចែក ដូចខាងក្រោម៖
 - ចំនួន ៣០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ២០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាពលរដ្ឋ
 - ចំនួន ៥០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្ទស្សន៍ភាពក្រីក្រ
៤. ចំណាយសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ស្មើនឹងមូលនិធិសរុប ដក ចំណាយសរុបទាំងបីខាងលើ។
 - ចំនួន ៣០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាពលរដ្ឋ
 - ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្ទស្សន៍ភាពក្រីក្រ
 - ចំនួន ១០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនភូមិ

មូលនិធិឃុំ សង្កាត់ ឆ្នាំ ២០១៦-២០២៥ (លានរៀល)

ឆ្នាំ	អត្រាវិភាជ	មូលនិធិ	ឆ្នាំ	អត្រាវិភាជ	មូលនិធិ
2016	2.80%	308,410	2021	3.2%	540,608
2017	2.80%	375,403	2022	3.3%	650,297
2018	2.80%	434,041	2023	3.4%	753,350
2019	3.0%	523,800	2024	3.5%	894,755
2020	3.1%	607,386	2025	3.5%	1,009,277

៦.៦ ការវិភាគធនធានបន្ថែមសម្រាប់ចំណាយអភិវឌ្ឍន៍ឃុំ សង្កាត់

- ចំនួន ៣០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
- ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាពលរដ្ឋ
- ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្ទស្សន៍ភាពក្រីក្រ
- ចំនួន ១០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនភូមិ

ធនធានបន្ថែមសម្រាប់ចំណាយអភិវឌ្ឍន៍ឃុំ សង្កាត់ ២០២០-២០២៥ (លានរៀល)

ឆ្នាំ	អត្រាវិភាជ	មូលនិធិ	ឆ្នាំ	អត្រាវិភាជ	មូលនិធិ
2020	1.0%	195,931	2023	1.0%	221,573
2021	1.0%	214,210	2024	1.0%	255,644
2022	1.0%	197,060	2025	1.0%	288,365

៦.៧ ការវិភាគមូលនិធិក្រុង ស្រុក

១. ចំណាយសរុបសម្រាប់ប្រតិបត្តិការរដ្ឋបាលទូទៅ
 - ចំណាយសរុបសម្រាប់ឧបត្ថម្ភរបស់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងបៀវត្សរបស់អភិបាល, អភិបាលរង និងបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក។
 - ចំណាយប្រតិបត្តិការរដ្ឋបាលផ្សេងៗ ត្រូវបែងចែកដោយផ្អែកលើសន្ទស្សន៍៖
 - ចំនួន ៤០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនក្រុមប្រឹក្សា និងសមាជិកគណៈអភិបាល
 - ចំនួន ៣០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនមន្ត្រីបុគ្គលិក
២. ចំណាយសេវាសង្គម និងអនាម័យបរិស្ថាន ត្រូវវិភាគតាមផ្អែកលើសន្ទស្សន៍៖
 - ចំនួន ៣០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ២០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាជន
 - ចំនួន ៥០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្ទស្សន៍ភាពក្រីក្រ
៣. ចំណាយសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ស្មើនឹងមូលនិធិសរុប ដក ចំណាយសរុបទាំងពីរខាងលើ។
 - ចំនួន ៤០% ជាចំណែកស្មើគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើគ្នា
 - ចំនួន ២០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាជន
 - ចំនួន ៤០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃសន្ទស្សន៍ភាពក្រីក្រ

មូលនិធិក្រុង ស្រុក ឆ្នាំ ២០១៣-២០២៥ (លានរៀល)

ឆ្នាំ	អត្រាវិភាជ	មូលនិធិ
2013		58,405
2014		67,790
2015	0.80%	77,701
2016	0.90%	99,132
2017	1.00%	134,073
2018	1.00%	155,015
2019	1.10%	192,060

ឆ្នាំ	អត្រាវិភាជ	មូលនិធិ
2020	1.20%	235,117
2021	1.30%	219,622
2022	1.40%	275,884
2023	1.50%	332,360
2024	1.60%	409,031
2025	1.60%	461,383

៦.៨ ការចែករំលែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត

ការចែករំលែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ត្រូវដោយអនុវត្តផ្អែកលើគោលការណ៍ ដូចខាងក្រោម៖

- ចំនួន ៥០% ជាចំណែកស្មើៗគ្នាត្រូវបានបែងចែកក្នុងចំនួនស្មើៗគ្នា
- ចំនួន ៥០% ត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនប្រជាពលរដ្ឋ។

ការចែករំលែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត (លានរៀល)

ឆ្នាំ	អត្រាវិភាជ	រដ្ឋបាលក្រុង ស្រុក
2020	4.0%	11,535
2021	4.0%	16,400
2022	4.0%	9,833
2023	4.0%	17,664
2024	4.0%	24,732
2025	4.0%	24,732

ឆ្នាំ	អត្រាវិភាជ	រដ្ឋបាលឃុំ សង្កាត់
2020	4.0%	41,095
2021	4.5%	65,891
2022	5.0%	44,777
2023	5.5%	71,630
2024	6.0%	109,318
2025	6.0%	109,318